



ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK
ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

គម្រោងអាជីវកម្ម

ដំណាំខ្នឹបស្លឹក

BUNCHING ONION CULTIVATION



រៀបចំដោយ

គណៈកម្មការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេ.អ.ឌី.ប៊ី)

ខែមីនា ឆ្នាំ២០២៣



023 220 811
023 220 810
012 629 995

#9-13, Street 7, Chaktomuk, Daun Penh, Phnom Penh | info@ardb.com.kh | www.ardb.com.kh

មាតិកា

១- សេចក្តីផ្តើម.....	១
២- គោលបំណង	១
៣- បច្ចេកទេសដាំដុះ.....	១
៤- តម្រូវការទុនដំបូងក្នុងការដាំដុះដំណាំ “ ខ្នឹមស្លឹក ” សម្រាប់ផ្ទៃដីទំហំ ១០ អា.....	៤
៥- គម្រោងចំណាយលម្អិតលើការដាំ “ ខ្នឹមខ្យល់ ” លើផ្ទៃដីទំហំ ១០អា.....	៤
៦- លទ្ធភាពចំណេញដោយផ្អែកលើនិន្នាការតម្លៃ លើផ្ទៃដីទំហំ ១០ អា.....	៦
៧- ខ្សែច្រវាក់តម្លៃ.....	៦
៨- ផែនការដាំដុះលក្ខណៈវិលជុំ.....	៧
៩- ហានិភ័យ.....	៨
១០- សេចក្តីសន្និដ្ឋាន.....	៩

ដំណាំខ្នឹមស្លឹក

១-សេចក្តីផ្តើម

“ខ្នឹមស្លឹក” គឺជាគ្រឿងទេសដ៏សំខាន់មួយ ជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដែលប្រជាជនទូទៅនិយមប្រើដើម្បីបន្ថែមរសជាតិ ក្លិន និងសម្រស់ក្នុងអាហារ។ ខ្នឹមស្លឹក អាចបរិភោគ ទាំងដើមស្រស់ និងស្លឹកស្រស់ ដើម្បីនាំមកនូវជីវជាតិផ្សេងៗ។ ពូជខ្នឹមស្លឹកមានពីរប្រភេទ គឺខ្នឹមស្លឹក ដែលមានគល់តូច និងខ្នឹមស្លឹកដែលមានគល់ធំ។ កសិករភាគច្រើននិយមដាំប្រភេទពូជខ្នឹមស្លឹកដែល មានគល់តូច ដែលគេច្រើនហៅថា “ខ្នឹមខ្យល់” ព្រោះពូជនេះពេញនិយមលើទីផ្សារប្រចាំថ្ងៃ និងអាច រក្សាទុកពូជពីជំនាន់មួយទៅជំនាន់មួយទៀត។ ខ្នឹមស្លឹកអាចដាំបានច្រើនរបៀប ដូចជា៖ ការដាំក្នុងដី ក្នុងឡាំងស្នោ ដាំចម្រុះជាមួយរុក្ខជាតិផ្សេងទៀត និងដាំលើដីវាលលើកជារង។ ប៉ុន្តែដើម្បីបំពេញតម្រូវ ការទីផ្សារ និងចំណេញថវិកាច្រើន ត្រូវដាំលើដីវាលលើកជារង។ ខ្នឹមស្លឹកជាដំណាំមួយប្រភេទដែលមាន អាយុកាលខ្លី មិនសូវមានបញ្ហាសត្វល្អិត ជំងឺ និងជាដំណាំមិនត្រូវការទឹកស្រោចស្រពច្រើន។

២-គោលបំណង

១.ជួយដល់សហគមន៍កសិកម្ម ក្រុមផលិត និងកសិករ ដែលមានបំណងចង់ដាំដុះដំណាំខ្នឹមស្លឹក ក្នុងការទទួលបាននូវព័ត៌មានបន្ថែមអំពីបច្ចេកទេស ថ្លៃដើមផលិត និន្នាកាត់ម្តែ លទ្ធភាពចំណេញ រដូវ កាលដាំដុះដែលទទួលបានទិន្នផលខ្ពស់ និងតម្លៃល្អ និងបញ្ហាប្រឈមផ្សេងៗ ដើម្បីជាមូលដ្ឋានក្នុងការ រៀបចំផែនការដាំដុះឱ្យទទួលបានលទ្ធផលល្អ។

២.ជួយជំរុញ និងលើកស្ទួយដល់ការដាំដុះដំណាំគ្រឿងទេស ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុង ស្រុកជំនួសការនាំចូល។

៣-បច្ចេកទេសដាំខ្នឹមស្លឹក ប្រភេទ “ខ្នឹមខ្យល់”

•ការរៀបចំដី៖-ភ្នំដីឱ្យម៉ដ្ឋល្អពី ២ ទៅ ៣សារ ហាលដីទុករយៈពេលពី ១០ ទៅ ១៥ថ្ងៃ។ ក្រោយពីហាលដីរួចត្រូវយកដីកំប៉ុស ឬដីលាមកគោ/មាន់ទៅបាចហើយរាស់លុប រួចទើបលើកជារង ដែលមានកម្ពស់ ១៥ ទៅ ២០ ស.ម ដើម្បីការពារជំងឺទឹក។ កសិករគួរប្រើប្រាស់គម្របសរីរាង្គសម្រាប់ គ្របរងខ្នឹមរួមមានចំបើង ស្លឹករុក្ខជាតិស្អាតៗ ដើម្បីជួយរក្សាសំណើមរង និងបង្កើនជីជាតិសម្រាប់ដី។

•ការរើសពូជ៖ខ្នឹមស្លឹកគល់តូច អាចបំបែកដាំពីជំនាន់មួយទៅជំនាន់មួយទៀតបាន គួរជ្រើស រើសពូជដែលមានដើមធំ ថ្លោសល្អ ដើមចាស់ ទើបខ្នឹមលូតលាស់បានល្អ។



ពូជខ្នឹមស្លឹកសម្រាប់ដាំដុះបន្ត

• **ការដាំ៖** ពូជខ្នឹមស្លឹកដែលដកភ្លាមយកមកដាំភ្លាម ធ្វើឱ្យការលូតលាស់ និងចាក់បូសបានល្អ ដោយប្រើចន្លោះគុម្ព ២០ ស.ម ដាំផ្ដេកដើម ឬបញ្ឈរដើម ក្នុងជម្រៅដី ០.៥ ស.ម ដើម្បីឱ្យខ្នឹមស្លឹកមាន លទ្ធភាពលូតលាស់ និងបែកគុម្ពបានល្អ។ ត្រូវយកពូជខ្នឹមស្លឹកដែលរឹងមាំល្អមកកាត់បូសចេញខ្លះ ដាំ គល់ខ្នឹមធំៗ ១ដើមក្នុង១គុម្ព និង២ដើមសម្រាប់គល់ធំមួយ និងតូចមួយ។

• **ការថែទាំ៖** ត្រូវស្រោចទឹកក្នុងមួយថ្ងៃ ២ដង គឺនៅពេលព្រឹក និងពេលរសៀល ដោយផ្អែកលើ សំណើមដី។ បន្ទាប់ពីដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ ត្រូវធ្វើការបោចស្មៅជ្រុំជើងម្តង និងសកស្លឹកខ្នឹម ចាស់ៗចេញ។ ត្រូវពិនិត្យមើលសត្វល្អិត និងជំងឺជាប្រចាំ និងត្រូវមានវិធានការនៅពេលឃើញមាន វត្តមានកត្តាចង្រៃ។ គួរកុំស្រោចទឹកពេលថ្ងៃត្រង់ ពីព្រោះជាពេលដែលរុក្ខជាតិត្រូវបញ្ចេញទឹកច្រើនពីស្លឹក។ ខ្នឹមស្លឹកមិនត្រូវការជីបំប៉ន ឬការថែទាំច្រើន បើធៀបនឹងដំណាំប្រភេទស្លឹកដទៃ។

• **ការដាក់ជី៖** ត្រូវធ្វើឡើងនៅដំណាក់កាលរៀបចំដី ប្រើជីទ្រាប់បាត ប្រភេទ ១៨.៤៦.០ ចំនួន ២០ ទៅ ២៥គីឡូក្រាមក្នុងផ្ទៃដី ១០អា និងក្រោយដាំបាន១០ ទៅ ១៥ថ្ងៃ ក្រោយសម្អាតស្មៅ បាចជី ប្រភេទ ១៨.៤.៥ ដើម្បីបំប៉នខ្នឹមស្លឹក រហូតដល់ពេលប្រមូលផល។

• **កត្តាចង្រៃ៖** ដង្កូវស៊ីរងខ្នឹមស្លឹក និងជំងឺផ្សិត





ជំងឺផ្សិត

•**ការប្រមូលផល**÷ ខ្ទឹមស្លឹក ក្រោយដាំអាយុពី ៣០ ទៅ ៣៥ ថ្ងៃ គឺអាចប្រមូលផលបាន។ ក្នុង ១ឆ្នាំ គេអាចដាំដុះបានពី ៦ ទៅ ៨ដង ប៉ុន្តែយកល្អគួរកុំដាំខ្ទឹមខ្យល់នេះលើដី ឬរងដដែលច្រើនដង គួរ ផ្លាស់ជាមួយដំណាំផ្សេងទៀត ក្នុង១ឆ្នាំឱ្យបាន ២ ទៅ ៣ដង។

•**វិធីក្នុងការទុកពូជខ្ទឹមស្លឹក**÷ ជាធម្មតាខ្ទឹមស្លឹកអាយុ ៣៥ថ្ងៃ អាចដកយកទៅលក់បាន ប៉ុន្តែបើ ចង់រក្សាខ្ទឹមទុកធ្វើពូជ ត្រូវរក្សាទុកលើថ្នាលរយៈពេលពី ៤៥ថ្ងៃ ទៅ ៦០ថ្ងៃ។

•**រដូវដាំដុះ**÷ ទោះបីដំណាំខ្ទឹមយកស្លឹកងាយស្រួលដាំ មិនសូវសម្បូរសត្វចង្រៃបំផ្លាញ ព្រោះខ្ទឹម មានសារធាតុហិល ជួយបណ្តេញសត្វចង្រៃ ប៉ុន្តែដំណាំខ្ទឹមជាដំណាំចាញ់ទឹកភ្លៀងធ្លាក់ជោកជាំ។ ដូច្នេះ អ្នកបច្ចេកទេសណែនាំឱ្យដាំខ្ទឹមស្លឹកនៅចុងរដូវភ្លៀង។

•**វិធីសាស្ត្រគ្រប់គ្រងស្លឹកខ្ទឹម ក្រោយពេលប្រមូលផល**÷

-**វិធីប្រមូលផល**÷ ខ្ទឹមស្លឹកប្រមូលផលនៅពេលវាចាស់ល្មម គឺចាប់ពីអាយុ ៣០ ទៅ ៣៥ ថ្ងៃ ដោយសម្គាល់ស្លឹករបស់វាឡើងម្យ៉ាង និងខ្ទឹមស្លឹកបែកគុម្ពបានល្អ ដោយអាចដកចាប់នឹងដៃ ឬដឹក ដោយចប ប៉ុន្តែចាប់ជិតគល់វាបន្តិចកុំឱ្យដាច់គល់។ គួរប្រមូលផលពេលព្រឹកចាប់ពីម៉ោង៧ ដល់ម៉ោង ១១ និងពេលរសៀលពីម៉ោង ២ ដល់ម៉ោង ៥ នៅពេលស្រស់ទឹកសន្សើម គ្មានភ្លៀង។ ត្រូវឆាប់យកមក ទុកក្នុងម្ជប់ កុំឱ្យត្រូវកំដៅថ្ងៃខ្លាំងពេក ងាយទទួលការខូចខាត ដោយបាត់ជាតិទឹក និងស្រកទម្ងន់មកពី ស្លឹកស្រពោន។ កុំធ្វើការប្រមូលផលនៅពេលមានភ្លៀង ព្រោះធ្វើឱ្យខ្ទឹមងាយរលួយ។

-**ការសម្អាត**÷ ដើម្បីឱ្យផលិតផលមានគុណភាពល្អ មានសោភ័ណភាព និងមានតម្លៃ ខ្ពស់គាបភ្នែកអតិថិជន គួរសម្អាតវាឱ្យស្អាតដោយបេះស្លឹកបាក់ ខូចខាត ងាប់ ស្កូវរលួយចោល។ ធ្វើការ កាត់ឬសបន្តិច ដើម្បីកុំឱ្យនៅជាប់ដី រួចលាងទឹកសម្អាតត្រឹមគល់បានហើយ បើមានស្នាមប្រឡាក់ដី។ ក្នុង ការសម្អាត ត្រូវធ្វើដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យខ្ទឹមងាយទទួលការបាក់បែកឆាប់ខូចទុកមិនបានយូរ។

-**ការវេចខ្ចប់ និងដឹកជញ្ជូន**÷ ចងជាដុំតូចៗដោយប្រើខ្សែកំប្លោក ឬខ្សែចេក និងយកស្លឹកចេក ឬស្លឹកឈូកស្រស់ហ៊ុំព័ទ្ធជុំវិញ ដើម្បីរក្សាពណ៌ និងកាត់បន្ថយការប៉ះទង្គិច។ ត្រូវតម្រៀបក្នុងជាល ដោយទ្រាប់ស្លឹកចេក មិនត្រូវសង្កត់វាទេ។

-**ការរក្សាទុក**÷ ក្នុងករណីទុកយូរថ្ងៃត្រូវដាក់ពង្រាយលើគ្រែ ឬចានដែក ធ្វើឱ្យកម្រាស់ស្លឹងល្មម មានខ្យល់ចេញចូលបានល្អ និងឧស្សាហ៍ប្រោះទឹក (១ថ្ងៃ ២ដង) ឬគ្របក្រណាត់សើមពីលើតែមិនត្រូវកាត់ឬសវាចេញទេ ក្នុងករណីនេះ គេទុកបាន ១ទៅ ២ថ្ងៃ។ យើងអាចទុកវាដោយបញ្ឈរក្នុងចានដែកដែលមានទឹក ២-៣ ស.ម និងត្រូវប្តូរទឹកម្តងក្នុងមួយថ្ងៃ។ ទុកក្នុងចានដែក ត្រូវដាក់ក្នុងម្លប់ត្រជាក់ល្អ ហើយមិនត្រូវប៉ះវាឡើយ ក្នុងករណីនេះ យើងអាចរក្សាទុកបានពី ២ទៅ ៣ថ្ងៃ ។

•**និន្នាកាតម្តែ**÷ ខ្ទឹមស្លឹកមានតម្លៃខ្ពស់នៅចន្លោះពីខែមិថុនា ដល់ខែ តុលា ជាដូចជាដុះដំណាំនេះមិនសូវបានផល ដោយសារទឹកភ្លៀងធ្លាក់ជោកជាំធ្វើឱ្យខ្ទឹមរលួយ និងតំបន់លិចទឹកមិនអាចដាំបាន។ តម្លៃធ្លាក់ថ្លៃក្នុងចន្លោះពីខែមករា ដល់ខែឧសភា ជាដូចជាទឹកសម្រកអាចដាំបានច្រើន ងាយស្រួលក្នុងការដាំដុះ និងទទួលបានទិន្នផលខ្ពស់។

មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ
តម្លៃទាប-មធ្យម					តម្លៃខ្ទឹមស្លឹកខ្ពស់					តម្លៃល្អបង្អួច	

៤-តម្រូវការទុនដំបូងសម្រាប់ការដាំដុះដំណាំខ្ទឹមម្យ៉ាង លើផ្ទៃដីទំហំ ១០ អា

បរិយាយ	ចំនួនទឹកប្រាក់ (រៀល)
ចំណាយលើការដាំដុះ ថែទាំ	2,180,000
ចំណាយលើប្រព័ន្ធស្រោចស្រព	1,115,000
សរុប	3,295,000

៥-គម្រោងចំណាយលម្អិតលើការដាំ “ខ្នឹមខ្យល់” លើផ្ទៃដីទំហំ ១០អា

(បទពិសោធន៍នៃការដាំដុះរបស់សហគមន៍បៃតងគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
នៅដើមឆ្នាំ២០២៣)

-រយៈពេលដាំដុះ ÷ ៣០-៣៥ ថ្ងៃ អាចដាំបាន ៧វដ្ត ក្នុង១ឆ្នាំ

-ទិន្នផលជាមធ្យម ÷ ១,៣០០ គ.ក (សម្រាប់ផ្ទៃដីទំហំ ១០អា)

-ថ្លៃដើមផលិត ÷ ១,៧០៨ រៀល/គ.ក


បរិយាយ	ឯកតា	ចំនួន ឯកតា	តម្លៃ/ឯកតា (រៀល)	ទឹកប្រាក់សរុប (រៀល)	ចំនួនសារ រំលោះ	ការចំណាយ/វដ្ត ដោយមានការរំលោះ (រៀល)
១-ចំណាយប្រែប្រួល (ចំណាយលើការដាំដុះ-ថែទាំ)				2,180,000		2,180,000
ភ្នំដី	សារ	2	20,000	40,000		40,000
ភ្នំលើករង	សារ	1	20,000	20,000		20,000
ពូជ	គ.ក	300	2,700	810,000		810,000
ឈ្នួលដាំ (១ព្រឹក)	នាក់	5	15,000	75,000		75,000
ជីគីមីទ្រាប់បាត	បារ	1	180,000	180,000		180,000
ថ្នាំសម្លាប់សត្វល្អិត និងជីបំប៉ន	វដ្ត	1	150,000	150,000		150,000
ជីលាមកមាត់	បារ	20	6,000	120,000		120,000
ឈ្នួលបោចស្មៅ (១ព្រឹក)	នាក់	4	15,000	60,000		60,000
ថ្លៃប្រមូលផល- សម្អាតគល់ខ្នឹម	គ.ក	1,300	300	390,000		390,000
ប្រេងបូមទឹក	លីត្រ	30	4,500	135,000		135,000
ថ្លៃថែទាំ ស្រោចទឹក-បាញ់ថ្នាំ	វដ្ត	1	200,000	200,000		200,000
២-ចំណាយមិនប្រែប្រួល (រៀបចំប្រព័ន្ធស្រោចស្រព)				1,115,000		41,286
ម៉ាស៊ីនបូមទឹក១៥សេស (១ទឹក) ប្រើបាន៣ឆ្នាំ-១ឆ្នាំដាំបាន៧វដ្ត	គ្រឿង	1	300,000	300,000	21	14,286
ក្បាលបូម (ប្រើបានរយៈពេល៥ឆ្នាំ)	គ្រឿង	1	440,000	440,000	35	12,571
ទុយោមេ (ប្រើបានរយៈពេល៥ឆ្នាំ)	ដើម	10	11,000	110,000	35	3,143
ទុយោតេ + វ៉ាន (ប្រើបានរយៈពេល៥ឆ្នាំ)	គ្រាប់	5	14,000	70,000	35	2,000
ទុយោជ័រសាច (ប្រើបានរយៈពេល៣ឆ្នាំ)	ដុំ	3	65,000	195,000	21	9,286
៣-ចំណាយសរុប				3,295,000		2,221,286

៦-លទ្ធភាពចំណេញដោយផ្អែកលើនិស្វាភាពតម្លៃ ៖

- តម្លៃទាបបំផុត ៨០០\$ / គ.ក - តម្លៃខ្ពស់បំផុត ៧,៥០០\$ / គ.ក
- ផ្អែកតាមនិស្វាភាពតម្លៃ លទ្ធភាពទទួលបានប្រាក់ចំណេញលុះត្រាតែលក់បានក្នុងតម្លៃចាប់ពី ២,៥០០រៀល/ គ.ក ឡើងទៅ។

ទិន្នផល គ.ក	តម្លៃ រៀល/គ.ក	ចំណូលសរុប រៀល	ចំណាយសរុប រៀល	ចំណេញ-ខាត រៀល
1,300	800	1,040,000	2,221,286	-1,181,286
1,300	1,200	1,560,000	2,221,286	-661,286
1,300	1,500	1,950,000	2,221,286	-271,286
1,300	1,800	2,340,000	2,221,286	118,714
1,300	2,000	2,600,000	2,221,286	378,714
1,300	2,200	2,860,000	2,221,286	638,714
1,300	2,500	3,250,000	2,221,286	1,028,714
1,300	3,000	3,900,000	2,221,286	1,678,714
1,300	4,000	5,200,000	2,221,286	2,978,714
1,300	4,500	5,850,000	2,221,286	3,628,714
1,300	5,000	6,500,000	2,221,286	4,278,714
1,300	6,000	7,800,000	2,221,286	5,578,714
1,300	7,000	9,100,000	2,221,286	6,878,714
1,300	7,500	9,750,000	2,221,286	7,528,714

៧-ខ្សែប្រវត្តិកំណត់តម្លៃ ៖



៨-ផែនការដាំដុះវិលដុះដើម្បីលក់ប្រចាំថ្ងៃ និងទទួលបានចំណូល ៦,០០០ដុល្លារ/ថ្ងៃ ÷

តម្រូវការផ្ទៃដីដាំដុះលក្ខណៈវិលដុះ (ជាហិកតា) ដើម្បីទទួលបានចំណូល ៦,០០០ដុល្លារ ឬ ២៤,០០០,០០០រៀល ក្នុង១ថ្ងៃ។

លទ្ធផលជាក់ស្តែងក្នុងហិកតា			ផែនការ		
ទិន្នផល ជាមធ្យម គ. ក/ហ. ត	និន្នាកា តម្លៃ រៀល/គ. ក	ចំណូល ពីការលក់សរុប រៀល	ចំណូល ពីការលក់ឱ្យបាន 24,000,000រ/ថ្ងៃ	តម្រូវការ ផ្ទៃដីដាំដុះ/រដ្ឋ (ហ. ត)	តម្រូវការ ផ្ទៃដីដាំដុះវិលដុះដើម្បី លក់ប្រចាំថ្ងៃ (ហ. ត)
A	B	C=A*B	D	E=D/C	F=E*45 ^(៩)
13,000	800	10,400,000	24,000,000	2.31	103.85
13,000	1,200	15,600,000	24,000,000	1.54	69.23
13,000	1,500	19,500,000	24,000,000	1.23	55.38
13,000	1,800	23,400,000	24,000,000	1.03	46.15
13,000	2,000	26,000,000	24,000,000	0.92	41.54
13,000	2,200	28,600,000	24,000,000	0.84	37.76
13,000	2,500	32,500,000	24,000,000	0.74	33.23
13,000	3,000	39,000,000	24,000,000	0.62	27.69
13,000	4,000	52,000,000	24,000,000	0.46	20.77
13,000	4,500	58,500,000	24,000,000	0.41	18.46
13,000	5,000	65,000,000	24,000,000	0.37	16.62
13,000	6,000	78,000,000	24,000,000	0.31	13.85
13,000	7,000	91,000,000	24,000,000	0.26	11.87
13,000	7,500	97,500,000	24,000,000	0.25	11.08

សម្គាល់÷ 45^(៩) ចំនួនថ្ងៃដាំដុះ ៣០ថ្ងៃ និងរៀបចំដី ១៥ថ្ងៃ ក្នុងមួយរដ្ឋ

៩-ហានិភ័យ ៖

តាមរយៈនៃការចុះសិក្សាផ្ទាល់ជាមួយកសិករដាំដុះដំណាំខ្នុមស្លឹក ហានិភ័យមួយចំនួនដែលអាចកើតឡើងដោយហេតុលើដំណើរការដាំដុះ នាំឱ្យបង្កផលវិបាក និងផលប៉ះពាល់ដល់ផលិតកម្ម។ ហានិភ័យចម្បងៗរួមមានដូចខាងក្រោម៖

ល.រ	ប្រភេទហានិភ័យ	ការពិពណ៌នាហានិភ័យ	យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យ
១	ហានិភ័យផលិតកម្ម	រដូវខ្លះទិន្នផលធ្លាក់ចុះបណ្តាល មកពីកត្តា៖ - សត្វល្អិត (ដង្កូវស្ទឹងខ្នុមស្លឹក) និងជំងឺផ្សិត - ការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងធ្លាក់ជោកជាំ ពេកបង្កឱ្យរលួយ ឬរាំងពេក	- គួរប្រើប្រាស់អន្ទាក់ពន្លឺសម្រាប់ទាក់មេអំបៅ និងប្រើប្រាស់វិធានការគីមី ដើម្បីកម្ចាត់ដង្កូវចង្រៃ - ជ្រើសរើសពេលវេលាឱ្យបានត្រឹមត្រូវមុនពេលដាំ - គួរដាំដុះខ្នុមស្លឹកក្នុងផ្ទះសំណាញ់នៅរដូវភ្លៀង ដើម្បីការពារខ្នុមស្លឹកពីជំងឺផ្សិត
២	ហានិភ័យទីផ្សារ	ពីខែមករា ដល់ ឧសភា ខ្នុមស្លឹកធ្លាក់ថ្លៃ ដោយ សារមានការដាំដុះច្រើន អាកាសធាតុអំណោយផល	- គួរដាំដុះបន្ថែមច្រើនប្រភេទផ្សេងគ្នា ដើម្បីរក្សាចំណូលនៅពេលដែលខ្នុមស្លឹកធ្លាក់ថ្លៃ - ពង្រីកបណ្តាញទីផ្សារឱ្យបានច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារតែក្នុងតំបន់ - ចងក្រងក្រុមផលិត ដើម្បីធ្វើកិច្ចសន្យាទិញ-លក់ និងធ្វើផែនការផលិតតាមកិច្ចសន្យា - ផលិតឱ្យបានទាំងបរិមាណ និងគុណភាព - ធ្វើការស្រាវជ្រាវព័ត៌មានទីផ្សារប្រចាំ
៣	ហានិភ័យហិរញ្ញវត្ថុ	ការមិនមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីត្រៀមបម្រុងសម្រាប់ទប់ទល់នឹងហេតុការណ៍កើតឡើងដោយចៃដន្យ ដូចជា៖ - ការឡើងថ្លៃនៃធាតុចូល - ត្រូវការចំណាយក្នុងការប្តូរទឹកស្រោចស្រពពេលជួបគ្រោះរាំងស្ងួត	- រៀបចំផែនការអាជីវកម្មឱ្យបានត្រឹមត្រូវ - គ្រប់គ្រងថ្លៃដើមផលិត ជៀសវាងជួបការខ្វះខាតថវិកានៅពាក់កណ្តាលវគ្គ - ជ្រើសរើសអ្នកផ្គត់ផ្គង់ធាតុចូលដែលគួរឱ្យទុកចិត្ត - កាត់បន្ថយការចំណាយមិនចាំបាច់ - កាត់បន្ថយការបាត់បង់នៅពេលប្រមូលផល

១០-សេចក្តីសន្និដ្ឋាន

ខ្លឹមស្លឹកគឺជាដំណាំដាំបានគ្រប់រដូវ ងាយស្រួលថែទាំ មិនសូវចំណាយដើមទុនច្រើន មិនសូវមាន កត្តាចង្រៃបំផ្លាញ អាចទុកពូជសម្រាប់ដាំដុះបន្ត និងទទួលបានទិន្នផលខ្ពស់។ ជាក់ស្តែងការដាំខ្លឹមស្លឹក របស់សហគមន៍កសិកម្មនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទិន្នផលទទួលបានជាមធ្យម ១៣តោន/ហិកតា ដោយមិនទាមទារបច្ចេកទេសខ្ពស់ ឬការប្រើប្រាស់ថ្នាំពុលគីមីច្រើនក្នុងការដាំដុះឡើយ។ ប៉ុន្តែ ដំណាំខ្លឹម ស្លឹកមានតម្រូវការជីខ្ពស់ ដូច្នេះតម្រូវឱ្យកសិករបន្ថែមការប្រើប្រាស់ជីលាមកសត្វ និងជីគីមី ដើម្បីបំពេញ តម្រូវការលូតលាស់។ ដំណាំខ្លឹមស្លឹកមិនសូវខ្វះទីផ្សារនោះទេ ព្រោះមានឈ្មួញមកទទួលទិញដល់ចម្ការ ដោយតម្លៃប្រែប្រួលទៅតាមរដូវកាលដាំដុះ។ ជាទូទៅ ខ្លឹមស្លឹកមានតម្លៃខ្ពស់ចាប់ពីខែមិថុនា ដល់ខែ តុលា និងតម្លៃបង្កើននៅខែវិច្ឆិកា-ធ្នូ ដែលជារដូវដាំដុះដំណាំនេះមិនសូវបានផល ដោយសារទឹកភ្លៀង ធ្លាក់ជោកជាំធ្វើឱ្យខ្លឹមរលួយ និងតំបន់លិចទឹកមិនអាចដាំបាន។ តម្លៃធ្លាក់ខ្លាំងក្នុងចន្លោះពីខែមករា ដល់ ខែឧសភា ជារដូវទឹកសម្រកអាចដាំបានច្រើន ងាយស្រួលក្នុងការដាំដុះ និងទទួលបានទិន្នផលខ្ពស់។ ដូចនេះកសិករគួរជ្រើសរើសពេលវេលាដាំដុះដែលអាចទទួលបានផលចំណេញខ្ពស់។



ប្រភពនៃការសិក្សាស្រាវជ្រាវ៖

- កសិករដាំដុះខ្លឹមស្លឹកនៅឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
- ឯកសារបច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ